

គោលការណ៍ណែនាំសម្រាប់សាលាដែលមានលក្ខណៈវិនិច្ឆ័យនៃការទទួលសិស្សរបស់ក្រសួងអប់រំនៃក្រុងហ្សឺណែវដែលហ្សឺ សម្រាប់សិស្សរដូវ ឆ្នាំ២០១៧

១. សេចក្តីសម្រេចនៃការទទួលសិស្ស គឺយោងទៅលើការចេញផ្សាយអំពីលក្ខណៈវិនិច្ឆ័យនៃការទទួលសិស្សរបស់សាលានីមួយៗ
២. ក្រសួងអប់រំនៃក្រុងហ្សឺណែវដែលហ្សឺ ត្រូវបដិសេធការទទួលឲ្យចូលរៀននៅ សាលា ឬ កម្មវិធីសិក្សា ណាមួយ ចំពោះសិស្សដែលមិនរស់នៅទីនេះ ដែលការទទួលឲ្យចូលរៀននោះចំពោះពលរដ្ឋដែលរស់នៅទីនេះ ឬ អាចឲ្យក្រសួងចេញថវិកាបន្ថែមទៀត។
៣. លក្ខណៈសម្បត្តិពិសេសរបស់បេក្ខជន អាចឲ្យគេពិចារណាដើម្បីធ្វើយ៉ាងណាឲ្យសហគមន៍របស់សាលាមានសមាជិក ចម្រុះជាតិសាសន៍ និង បទពិសោធន៍នៃជីវិត ប្លែកៗពីគ្នា។ កិច្ចប្រឹងប្រែងទាំងអស់ គឺដើម្បីកែលម្អ សមភាព និង លក្ខណៈចម្រុះ របស់សាលា។
៤. ដោយសារកន្លែងមានកំណត់ គេមិនអាចទទួលយកសិស្សនុសិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងអស់បានទេ។
៥. គេមិនយក ការបញ្ឈប់បណ្តោះអាសន្ន មកវាយតម្លៃលើបេក្ខជននោះទេ។

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងចូល	វគ្គមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Academy At Palumbo	SA	៩-១២	ពិន្ទុ៖ A និង B អាចមាន C មួយចំពោះមុខវិទ្យាសំខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	៨៨ ភាគរយ ឬខ្ពស់ជាង នេះ នៃការប្រឡង PSSA ផ្នែក ការអាន និង គណិត វិទ្យា	៩៥% នៃវគ្គមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	តម្រូវឲ្យមានការសរសេរសាកល្បង អាចតម្រូវឲ្យធ្វើសម្ភាសន៍ ចំពោះសិស្សដែលគ្មាន ព័ត៌មានគ្រប់គ្រាន់នៅក្នុងលិខិតដាក់ពាក្យ
Achieving In Middle School Academic Advancement Program (AIMS) AIMS Program at the Andrew Hamilton Elementary School	SA	៥-៨	A B ឬ C នៅក្នុងរបាយការណ៍ ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៧០ ភាគរយ ឬខ្ពស់ជាង នេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិត វិទ្យា	៩៥% នៃវគ្គមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	
Amy Northwest Middle School	SA	៦-៨	A និង B មិនអាចមាន C លើសពី ២ នៅក្នុងរបាយ ការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗ នេះ	៧០ ភាគរយ ឬខ្ពស់ជាង នេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិត វិទ្យា	៩៥% នៃវគ្គមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	

CW= សាលាដែលទទួលសិស្សទូទាំងក្រុង
 SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស
 Translation and Interpretation Center (10/2017)

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងទូទៅ	វត្តមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Arts Academy at Rush High School	SA	៩-១២	A និង B អាចលើកលែង ឲ្យមាន C មួយ ចំពោះមុខវិទ្យា សំខាន់ៗ នៅក្នុងរបាយការណ៍ ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨០ ភាគរយ ឬខ្ពស់ជាង នេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិត វិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	គេនឹងហៅសិស្សានុសិស្សណាដែលមានលក្ខណៈ ត្រូវតាមលក្ខណៈនៃការវិនិច្ឆ័យ ឲ្យសម្តែងសាកល្បង សម្រាប់ការល្បងមើលកម្រិតនៃចំណេះដឹងនៃមុខ វិទ្យាសិល្បៈដែលសិស្សនោះបានជ្រើសរើស។
Bodine, William W. High School	SA	៩-១២	A និង B អាចលើកលែង ឲ្យមាន C មួយ ចំពោះមុខវិទ្យា សំខាន់ៗ នៅក្នុងរបាយការណ៍ ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨០ ភាគរយ ឬខ្ពស់ជាង នេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិត វិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	លិខិតគាំទ្រ ៣ ពីគ្រូ ឬ ពីបុគ្គលដែលមានតួនាទី ជាថ្នាក់ដឹកនាំ។
Building 21	CW	៩-១២					៦០% ចង់បានសិស្សដែលរស់នៅក្នុងតំបន់។ បង្ហាញពីចំណាប់អារម្មណ៍ថាចង់មករៀននៅ សាលានេះ។
Central High School	SA	៩-១២	A និង B អាចលើកលែង ឲ្យមាន C មួយ ចំពោះមុខវិទ្យា សំខាន់ៗ នៅក្នុងរបាយការណ៍ ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨៨ ភាគរយ ឬខ្ពស់ជាង នេះ នៃការប្រឡង PSSA ផ្នែក ការអាន និង គណិត វិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	តម្រូវឲ្យមានការសរសេរសាកល្បង។
Constitution High School	CW	៩-១២	A B ឬ C នៅក្នុងរបាយការណ៍ ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	អត់ពាក់ព័ន្ធ	៩៥% នៃវត្តមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	តម្រូវឲ្យមានការសរសេរសាកល្បង។
Conwell, Russell Middle School	SA	៥-៨	A និង B នៅក្នុងរបាយការណ៍ ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	ថ្នាក់ទី ៦ – ៧០ ភាគរយ ឬ ខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា ទី៧ និង ទី៨ – ៨០ ភាគ រយ ឬខ្ពស់ជាងនេះ នៃការ ប្រឡង PSSA ផ្នែកការ អាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំ សិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពី ការដាក់វិន័យ នៅក្នុង របាយការណ៍ពិន្ទុសរុប ក្នុងពេលថ្មីៗនេះ	បេក្ខជនគ្រប់រូបត្រូវមានលទ្ធភាពអាចមកធ្វើ សម្ភាសន៍ និង ចូលរួមវគ្គប្រឡង នៅសាលា Conwell។ ការផ្តល់ ដំណឹងអំពីវគ្គទាំងនេះ គឺតាមរយៈសាលាដែលបញ្ជូន សិស្ស។ មាតា/បិតា/អាណាព្យាបាល ត្រូវតែជូនបេក្ខ ជនទៅធ្វើសម្ភាសន៍។

CW= សាលាដែលទទួលសិស្សទូទាំងក្រុង

SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងទូទៅ	វត្តមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Creative and Performing Arts High School	SA	៩-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាសំខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	គេនឹងហៅសិស្សានុសិស្សណាដែលមានលក្ខណៈត្រូវតាមលក្ខណៈនៃការវិនិច្ឆ័យ ឲ្យសម្តែងសាកល្បងសម្រាប់ការល្បងមើលកម្រិតនៃចំណេះដឹងនៃមុខវិទ្យាសិល្បៈដែលសិស្សនោះបានជ្រើសរើស។
Dobbins, Murrell High School	CW	៩-១២					សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ និង មានបំណងចង់សិក្សាពីមុខជំនាញ និង បច្ចេកវិទ្យា ដែលខ្លួនជ្រើសរើស ត្រូវបានគេលើកទឹកចិត្តឲ្យដាក់ពាក្យ។
Engineering & Science High School	SA	៧-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាសំខាន់ៗ ហើយគ្មានធ្លាក់មុខវិទ្យាណាមួយ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨៥ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	តម្រូវឲ្យមានការសរសេរសាកល្បង។
Franklin Learning Center	SA	៩-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាសំខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	គេនឹងហៅសិស្សានុសិស្សណាដែលមានលក្ខណៈត្រូវតាមលក្ខណៈនៃការវិនិច្ឆ័យ ឲ្យសម្តែងសាកល្បងសម្រាប់ការល្បងមើលកម្រិតនៃចំណេះដឹងនៃមុខវិទ្យាសិល្បៈដែលសិស្សនោះបានជ្រើសរើស។
George Washington High School International Baccalaureate Program	SA	៩-១២	A និង B នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨៥ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	
Girard Academic Music Program	SA	៥-១២	A និង B នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	គេនឹងហៅសិស្សានុសិស្សណាដែលមានលក្ខណៈត្រូវតាមលក្ខណៈនៃការវិនិច្ឆ័យ ឲ្យសម្តែងសាកល្បងសម្រាប់ការល្បងមើលកម្រិតនៃចំណេះដឹងនៃមុខវិទ្យាសិល្បៈដែលសិស្សនោះបានជ្រើសរើស។ អាទិភាពនៃការទទួលបានឲ្យចូលរៀន ត្រូវបានគេផ្តល់ឲ្យដល់សិស្សថ្នាក់ទី ៨ របស់កម្មវិធី GAMP បច្ចុប្បន្ន។

CW= សាលាដែលទទួលសិស្សទូទាំងក្រុង
 SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស
 Translation and Interpretation Center (10/2017)

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងចូល	វគ្គមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Highschool Of The Future	CW	៩-១២	A B ឬ C នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	អត់ពាក់ព័ន្ធ	៩៥% នៃវគ្គមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	អត់ពាក់ព័ន្ធ
Hill-Freedman World Academy	SA	6-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាសាស្ត្រ ខាងៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវគ្គមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	សិស្សានុសិស្សដែលមានលក្ខណៈត្រូវតាមតម្រូវការនៃវិទ្យាទូទៅសម្រាប់ការទទួលបានចូលរៀន ត្រូវបានគេហៅឲ្យមកសម្ភាសន៍ និង ប្រឡង ជាមួយឯកសារដែលបោះពុម្ពនៅក្នុងសៀវភៅ 21st Century Skills ¹ សិស្សរបស់សាលា Hill-Freedman World Academy Middle Years ទាំងអស់ត្រូវតែដាក់ពាក្យឡើងវិញ ដើម្បីសុំចូលរៀនថ្នាក់វិទ្យាល័យ។
Lankenau High School	SA	៩-១២	A B និង C នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៧០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវគ្គមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	អត់ពាក់ព័ន្ធ
Mastbaum, Jules E. High School	CW	៩-១២					សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ និង មានបំណងចង់សិក្សាពីមុខជំនាញ និង បច្ចេកវិទ្យា ដែលខ្លួនជ្រើសរើស ត្រូវបានគេលើកទឹកចិត្តឲ្យដាក់ពាក្យ។

CW= សាលាដែលទទួលសិស្សទូទាំងក្រុង

SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងទូទៅ	វត្តមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Masterman, Julia R. High School	SA	៥-១២	យ៉ាងទាបបំផុត A និង B នៃមុខវិទ្យាទាំងអស់។ សិស្សភាគច្រើនដែលគេទទួលបានច្បាប់រៀនមានពិន្ទុ A ទាំងអស់ ឬស្មើតែទាំងអស់។ បើសិនជាសិស្សដាក់ពាក្យមកពីសាលាណាមួយដែលប្រព័ន្ធឲ្យពិន្ទុមិនមែនជាការរក្សា គេក៏ចង់បានពិន្ទុកម្រិតខ្ពស់បំផុតនៃប្រព័ន្ធនោះដែរ។	៨៨ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា (សិស្សភាគច្រើនដែលគេទទួលយក បានពិន្ទុខ្ពស់ជាងនេះច្រើន)	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ ត្រូវបានគេលើកទឹកចិត្តឲ្យដាក់ពាក្យ។
Motivation High School	SA	៩-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាសំខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៧០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	តម្រូវឲ្យ ធ្វើសម្ភាសន៍ និង ការសរសេរសាកល្បង។
Northeast High School International Baccalaureate Program	SA	៩-១២	A និង B នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨៥ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	
Northeast High School Magnet Program	SA	៩-១២	A និង B នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨៥ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	

CW= សាលាដែលទទួលសិស្សទូទាំងក្រុង

SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងទូទៅ	វត្តមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Parkway CC-Middle College Program	SA	៩-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាស័ខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៦៣ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	សិស្សដែលមិនរស់នៅក្នុងទីក្រុងហ្សឺណែវដែលហ្សឺណែវគ្មានសិទ្ធិដាក់ពាក្យសុំចូលរៀននៅសាលានេះទេ។ សិស្សដែលមានសិទ្ធិដាក់ពាក្យ នឹងត្រូវគេសុំឲ្យមកសរសេរសាកល្បង។ អាទិភាពនៃការទទួលសិស្ស ត្រូវបានគេផ្តល់ឲ្យសិស្សណាដែលគ្មានសមាជិកក្រុមគ្រួសារទៅរៀននៅមហាវិទ្យាល័យ។ សាលាតម្រូវឲ្យសិស្សដែលនឹងចូលរៀនថ្នាក់ទី ៩ ទាំងអស់ទៅរៀននៅរដូវក្តៅជាមួយ កម្មវិធី Summer Bridge។
Parkway West High School	SA	៩-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាស័ខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៧០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ។ គេអាចសុំឲ្យធ្វើការសម្ភាសន៍
Parkway-Northwest High School	SA	៩-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាស័ខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៧០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	សាលាតម្រូវឲ្យស្ម័គ្រចិត្តធ្វើការបម្រើ សាលា/សហគមន៍ និង ធ្វើសម្ភាសន៍។
Philadelphia High School for Girls	SA	៩-១២	A និង B នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៨៥ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ។ គេអាចសុំឲ្យធ្វើការសម្ភាសន៍

CW= សាលាដែលទទួលសិស្សទូទាំងក្រុង

SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងចូល	វត្តមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Philadelphia Military Academy	CW	៩-១២	A B ឬ C នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	អត់ពាក់ព័ន្ធ	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	តម្រូវឱ្យធ្វើការហ្វឹកហ្វឺននៅរដូវក្តៅ។ ត្រូវយល់ព្រមគោរពតាមច្បាប់របស់ JROTC Cadet Creed និងច្បាប់ដែលពាក់ព័ន្ធទាំងអស់។
Randolph Technical High School	CW	៩-១២					សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ និង មានបំណងចង់សិក្សាពីមុខជំនាញ និង បច្ចេកវិទ្យា ដែលខ្លួនជ្រើសរើស ត្រូវបានគេលើកទឹកចិត្តឱ្យដាក់ពាក្យ។
Robeson, Paul High School	CW	៩-១២	A B ឬ C នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	អត់ពាក់ព័ន្ធ	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ។
Saul, Walter B. High School	SA	៩-១២	A និង B អាចលើកលែងឱ្យមាន C មួយ ចំពោះមុខវិទ្យាសំខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	៧០ ភាគរយ ឬខ្ពស់ជាងនេះ នៃការប្រឡង PSSA ផ្នែកការអាន និង គណិតវិទ្យា	៩៥% នៃវត្តមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	
Science Leadership Academy @ Beeber *Please be advised, to be considered for both SLA campuses, students must apply to both schools	SA	5, ៩-១២	A និង B អាចលើកលែងឱ្យមាន C មួយ ចំពោះមុខវិទ្យាសំខាន់ៗ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	កម្រិតស្ថិតិជំនាញនៃការប្រឡង PSSA ផ្នែក ការអាន និង គណិតវិទ្យា	មិនអាចមានការឈប់អត់ច្បាប់លើសពី ៥ ដងទេ។ មិនអាចមករៀនយឺតពេលលើសពី ៥ ដងទេ។	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	តម្រូវឱ្យធ្វើការសម្ភាសន៍អំពីគម្រោងកិច្ចការ។ (ក្រុមគ្រួសារត្រូវទូរស័ព្ទទៅសាលាដើម្បីណាត់ពេលសម្ភាសន៍ ដែលនឹងប្រព្រឹត្តទៅនៅដើមខែតុលា និងខែ វិច្ឆិកា។) សិស្សថ្នាក់ទី ៩-១២ - សាលាសំណូមពរឱ្យសិស្សដែលនឹងមករៀនថ្នាក់ទី ៩ ទៅរៀននៅរដូវក្តៅមួយសប្តាហ៍ ជាមួយកម្មវិធី Summer Institute។

CW= សាលាដែលទទួលសិស្សទូទាំងក្រុង

SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស

ឈ្មោះសាលា	ប្រភេទ	កម្រិតថ្នាក់	ពិន្ទុ	ពិន្ទុនៃការប្រឡងចូល	វគ្គមានអវត្តមាន	អាកប្បកិរិយា	តម្រូវការបន្ថែម
Science Leadership Academy @ Center City *Please be advised, to be considered for both SLA campuses, students must apply to both schools	SA	៩-១២	A និង B អាចលើកលែងឲ្យមាន C មួយ ចំពោះមុខវិទ្យាសម្រាប់ខាងក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	កម្រិតស្ថាតិកជំនាញនៃការប្រឡង PSSA ផ្នែក ការអាន និង គណិតវិទ្យា	៩៥% នៃវគ្គមាន ក្នុងឆ្នាំសិក្សាកន្លងទៅ	គ្មានរបាយការណ៍អំពីការដាក់វិន័យ នៅក្នុងរបាយការណ៍ពិន្ទុសរុបក្នុងពេលថ្មីៗនេះ	តម្រូវឲ្យធ្វើការសម្ភាសន៍អំពីគម្រោងកិច្ចការ។ (ក្រុមគ្រួសារត្រូវទូរស័ព្ទទៅសាលាដើម្បីណាត់ពេលសម្ភាសន៍ ដែលនឹងប្រព្រឹត្តិទៅនៅដើមខែតុលា និងខែ វិច្ឆិកា។) សាលាសំណូមពរឲ្យសិស្សដែលនឹងមករៀនថ្នាក់ទី ៩ ទៅរៀននៅរដូវក្តៅមួយសប្តាហ៍ ជាមួយកម្មវិធី Summer Institute។
Swenson Arts/Tech High School	CW	៩-១២					សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ និង មានបំណងចង់សិក្សាពីមុខជំនាញ និង បច្ចេកវិទ្យា ដែលខ្លួនជ្រើសរើស ត្រូវបានគេលើកទឹកចិត្តឲ្យដាក់ពាក្យ។
The LINC	CW	៩-១២					បង្ហាញចំណាប់អារម្មណ៍ចាត់ចែងមករៀននៅសាលានេះ។ សិស្សានុសិស្សដែលមានចំណង់ចង់ប្រកួតប្រជែងផ្នែកវិជ្ជាទូទៅ។
The U School	CW	៩-១២					បង្ហាញចំណាប់អារម្មណ៍ចាត់ចែងមករៀននៅសាលានេះ។ ៥០% នៃសិស្សានុសិស្ស គឺមកពីលេខតំបន់ ១០ ជុំវិញនេះ និង ៥០% មកពីទូទាំងក្រុង។
The Workshop School	CW	៩-១២					អាទិភាពត្រូវបានគេឲ្យទៅសិស្សានុសិស្សដែលរស់នៅក្បែរខាងលិចនៃទីក្រុងហ្សឺណែវ។ បង្ហាញចំណាប់អារម្មណ៍ចាត់ចែងមករៀននៅសាលានេះ។

CW= សាលាដែលទទួលសិស្សទូទាំងក្រុង
SA= សាលាទទួលសិស្សដែលមានលក្ខណៈសម្បត្តិពិសេស
Translation and Interpretation Center (10/2017)